

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



របាយការណ៍
នៃកិច្ចប្រជុំថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០១៤ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាព **ឯកឧត្តម អៀង មូលី** ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

សមាសភាពចូលរួម ក្នុងកិច្ចប្រជុំនេះមាន ៖ ឯកឧត្តម លោកជំទាវ ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោក លោកស្រី ជាអគ្គលេខាធិការ អគ្គលេខាធិការរង និង ជាប្រធាននាយកដ្ឋានទាំងអស់ ។

អវត្តមាន

- | | |
|---------------------------------|---|
| 1. ឯកឧត្តមសាស្ត្រាចារ្យ ថៃ ហ្វា | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ |
| 2. ឯកឧត្តមវេជ្ជ. អ៊ុក វឌ្ឍនា | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ |
| 3. ឯកឧត្តម ឡឹម ពេជ្ជពិសី | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ |
| 4. ឯកឧត្តមវេជ្ជ. អ៊ឹង រុទ្ធី | អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ |
| 5. ឯកឧត្តមវេជ្ជ. កៅ ទ្រី | អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ |
| 6. ឯកឧត្តម អៀង រុទ្ធា | នាយរងខុទ្ទកាល័យ |
| 7. លោក ហាង វិបុល | អនុប្រធាននាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ (ច្បាប់) |
| 8. លោក ឈុន វ៉ាន់ធី | អនុប្រធាននាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ (ច្បាប់) |

គោលបំណងនៃកិច្ចប្រជុំនេះមាន ៖

- របាយការណ៍វឌ្ឍនភាពប្រចាំខែ របស់អគ្គលេខាធិការដ្ឋាន
- ការត្រៀមរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ ២០១៤
- របាយការណ៍ការអនុវត្តកម្មវិធីមូលនិធិសកល
- សេចក្តីផ្សេងៗ

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធាន មានប្រសាសន៍ស្វាគមន៍ ដល់ថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់ ដោយបានបញ្ជាក់ពីទឹកចិត្ត ក្នុងនាមជាប្រធានដឹកនាំ និង ការតាំងចិត្តដើម្បីដឹកនាំអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យដំណើរការទៅបានប្រសើរ និង មានប្រសិទ្ធភាព ។

១- របាយការណ៍វឌ្ឍនភាពប្រចាំខែ របស់អគ្គលេខាធិការដ្ឋានដោយឯកឧត្តម អគ្គលេខាធិការ ៖

១.១- ការសម្របសម្រួលទូទៅ

- សម្របសម្រួលរៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- សម្របសម្រួលរៀបចំសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- សម្របសម្រួលនិងតាមដានការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ ២០១៤
- រៀបចំរបៀបវារៈការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ ២០១៤
- ចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តមូលនិធិជំនួយ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុង Bangkok ប្រទេសថៃ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៤។
- ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធ Electronic ក្នុងកម្មវិធីបំណិន ជីវិត សុខភាពបន្តពូជ និង មេរោគអេដស៍ នៅខេត្តបន្ទាយមានជ័យ ។
- សម្របសម្រួលជាមួយក្រសួងកិច្ចការនារី ស្តីពីយេនឌ័រ
- ចុះពិនិត្យមើលឱកាសអនុវត្តកម្មវិធីការងារនៅថ្នាក់មូលដ្ឋាន ស្តីពីមេរោគអេដស៍ខេត្ត ពោធិ៍សាត់
- ចូលរួមសម្របសម្រួល និង ដឹកនាំក្នុងពិធីបុណ្យធំៗចំនួន ០៣ ក្នុងការផ្សព្វផ្សាយ អេដស៍ ។

១.២-ការងារនាយកដ្ឋាន

នាយកដ្ឋាន PMER

នៅក្នុងខែតុលា ឆ្នាំ២០១៤នេះ នាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និង ស្រាវជ្រាវ (PMERD) បានអនុវត្ត និង សម្រេចការងារមួយចំនួន ដូចខាងក្រោម ៖

១. ការរៀបចំរបាយការណ៍វឌ្ឍនភាពទូលំទូលាយ និងពហុវិស័យ ឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ៩ខែដើមឆ្នាំ២០១៤

- បានជូនដំណឹងទៅសមាជិក-សមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មាន ក្រសួង រាជធានី -ខេត្ត និង អង្គការមិនមែនរដ្ឋាភិបាល ដើម្បីធ្វើរបាយការណ៍វឌ្ឍន

ភាពប្រយុទ្ធនឹងជំងឺអេដស៍ខែដើមឆ្នាំ ២០១៤ ដើម្បីធ្វើបទបង្ហាញនៅក្នុង កិច្ចប្រជុំ ពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង សន្និបាតប្រចាំឆ្នាំ ២០១៤ ដែល ប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៤ ។

- បានទទួលរបាយការណ៍ចំនួន១៦ ពី ខេត្ត-រាជធានី ៩ពីក្រសួង និង ៥ ពី អង្គការក្រៅ រដ្ឋាភិបាល ។
- បានធ្វើការបូកសរុបរបាយការណ៍ ចងក្រងជារបាយការណ៍រួម និង រៀបចំជាស្នាយ សម្រាប់បង្ហាញ នៅថ្ងៃសន្និបាតបូកសរុបប្រចាំឆ្នាំ២០១៤ និងទិសដៅ២០១៥ ។

២. គ្រៀមការរៀបចំគម្រោងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងហុរិស័យ ឆ្លើយតបការ រាលដាលមេរោគអេដស៍ និងជំងឺអេដស៍លើកទី៤ ឆ្នាំ២០១៦-២០២០(S&IV)

- កែសម្រួលថវិកា ស្នើសុំទៅ PR-NCHADS សម្រាប់ការរៀបចំ NSP IV
- ការជ្រើសរើសទីប្រឹក្សាបច្ចេកទេស បានចប់សព្វគ្រប់ និង រៀបចំឯកសារសម្រាប់ ស្នើសុំអនុម័តពី PR-NCHADS ។
- រៀបចំសេចក្តីព្រាងកិច្ចសន្យា សម្រាប់ទីប្រឹក្សាបច្ចេកទេសជាតិ និង អន្តរជាតិ
- រងចាំការលិខិតឆ្លើយតប ទាំងទៅលើថវិកា និងទីប្រឹក្សាបច្ចេកទេសពី PR-NCHADS

៣. ការងាររៀបចំរបាយការណ៍GARPR ពាក់កណ្តាលឆ្នាំ ២០១៤

- នាយកដ្ឋាន បានធ្វើរបាយការណ៍បូកសរុបទិន្នន័យ៦ខែដំបូង និង បានរៀបចំ របាយការណ៍ ផ្ញើជូន អង្គការសហប្រជាជាតិ រួចរាល់តាមរយៈប្រព័ន្ធ online តាម កាលកំណត់ នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៤ ។
- នាយកដ្ឋានបានរៀបចំស្នាយបង្ហាញរបាយការណ៍នេះ ទៅក្នុងកិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី២១ខែ តុលា ឆ្នាំ ២០១៤ ។

៤. ការផ្គត់ផ្គង់ជំនាញIT និង ការរៀបចំគេហទំព័រអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

- បានUploadឯកសារសកម្មភាពថ្នាក់ដឹកនាំ កិច្ចប្រជុំ របាយការណ៍ និង សុន្ទរកថា មួយចំនួន ចូលទៅក្នុងគេហទំព័រ ។
- រៀបចំជា youtube videoclips មួយចំនួន ដែលជាសកម្មភាពថ្នាក់ដឹកនាំ និង កិច្ចប្រជុំ ផ្សេងៗទៅក្នុងគេហទំព័រ ។
- ផ្តល់នូវជំនួយការបច្ចេកទេស IT និង ជួសជុលកុំព្យូទ័រទៅដល់មន្ត្រី
- ពិនិត្យឡើងវិញ និង កែសម្រួល NAA Server

៥. គម្រោងមូលនិធិសកលជំហានទី២

- បានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគំរោងមូលនិធិសកល កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្រោមការសម្របសម្រួល និង ដឹកនាំកិច្ចប្រជុំ ដោយឯកឧត្តម នាយកគំរោងមូលនិធិដើម្បីពិនិត្យមើលខ្លឹមសារលិខិតរបស់PR ស្ទើរអោយកាត់ថវិកា បន្ថែមទៀតលើ category Human Resource ចំនួន៧កូដ ។
- បានចូលរួមក្នុងកិច្ចប្រជុំជាមួយ PR កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នៅ NCHADS
- បានចូលរួមប្រជុំប្រចាំត្រីមាស ជាមួយ LFA ដើម្បីពិនិត្យមើលរបាយការណ៍ PUDR7 នៅ NCHADS នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ និង ទទួលបានមតិយោបល់មួយចំនួន ទៅលើរបាយការណ៍ត្រីមាស ដើម្បីមកធ្វើការកែសម្រួល និង ឯកសារគាំទ្របន្ថែម ដូចជាតារាងពិន្ទុជាប់របស់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ ។
- បានធ្វើការកែសម្រួលរួចរាល់ និង ដាក់ជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និង សម្រេចមុន ផ្ញើរចេញទៅ PR-NCHADS ។
- បានរៀបចំលិខិតសេចក្តីព្រាងលិខិតសុំរក្សាទុកជំនួយការបច្ចេកទេសខាង programmatic & finance ។

៦. ការរៀបចំរបាយការណ៍ផ្សេងៗ

- របាយការណ៍កិច្ចប្រជុំប្រចាំសប្តាហ៍ ចំនួន០៣ដង។
- របាយការណ៍កិច្ចប្រជុំបច្ចេកទេសប្រចាំសប្តាហ៍ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចំនួន ០៣ដង ។
- របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៤ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍។
- របាយការណ៍សកម្មភាពផ្សេងៗ ដែលនាយកដ្ឋានបានចូលរួមជាមួយស្ថាប័នដទៃ ទៀត ។
- របាយការណ៍សន្និបាតបូកសរុបប្រចាំឆ្នាំ២០១៤ និងទិសដៅ២០១៥ ថ្ងៃទី២២ខែតុលា ឆ្នាំ ២០១៤ ។
- របាយការណ៍កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៤ ។

៧. ការចូលរួមសកម្មភាពផ្សេងៗ

- បានចាត់មន្ត្រីចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការបង្កើតទិន្នន័យមូលដ្ឋាន DevInfo និង ការប្រើប្រាស់ CamInfo ដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ កាលពីថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០១៤។
- បានចូលរួមសិក្ខាសាលាដែលរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល កាលពីថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៤ នៅសណ្ឋាគារ HIMAWARI រាជធានីភ្នំពេញដើម្បីពិនិត្យទៅលើ Questionnaires Bank ។
- បានចូលរួមកិច្ចប្រជុំជាមួយក្រសួងកិច្ចការនារី នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ នៅសណ្ឋាគារ Sofitel Phokitra រាជធានីភ្នំពេញ ស្តីពីការផ្សព្វផ្សាយពីរបកគំហើញនៃការសិក្សាស្រាវជ្រាវពី អំពើហឹង្សាលើកុមារក្នុងប្រទេសកម្ពុជា ឆ្នាំ២០១៣ និងការប្តេជ្ញាចិត្តដើម្បីបង្ការ និង ការឆ្លើយតបទៅនឹងអំពើហឹង្សាលើកុមារ ។
- បានចូលរួមកិច្ចប្រជុំជាមួយអង្គការ UN Women កាលពីថ្ងៃទី ២១ខែតុលាឆ្នាំ២០១៤ ដើម្បីពិនិត្យលំអិតទៅលើសកម្មភាពស្នើសុំថវិកា សម្រាប់រៀបចំពិនិត្យលើគម្លាតយេនឌ័រ និង ការឆ្លើយតប ។
- នាយកដ្ឋានបានចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសន្និបាតប្រចាំឆ្នាំ២០១៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
- បានចូលរួមតាមការចាត់តាំងរបស់ឯកឧត្តមអគ្គលេខាធិការ ជាគណៈកម្មការដាក់ពិន្ទុក្នុងវេទិកាជជែកពិភាក្សាលើយុវជន សុខភាពផ្លូវភេទ និង សុខភាពបន្តពូជ ជាមួយអង្គការ PHDA នៅថ្ងៃទី ៣០ ខែ តុលាឆ្នាំ ២០១៤។
- បានរៀបចំរបាយការណ៍វឌ្ឍនភាព ស្តីពីការបញ្ជ្រាបយេនឌ័រ ទៅក្នុងការឆ្លើយតបជូនក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី ក្រសួងកិច្ចការនារី និង បានដាក់ជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និង ចុះហត្ថលេខា ។
- មន្ត្រីនាយកដ្ឋាន បានចូលរួមពិភាក្សា ការរៀបយុទ្ធនាការបុណ្យអុំទូក និង ទិវាប្រយុទ្ធនឹងជំងឺអេដស៍ ០១ធ្នូ ក្រោមការដឹកនាំ ដោយ ឯកឧត្តម ទា ផលា ។

នាយកដ្ឋាន PCS

នៅក្នុងខែតុលា ឆ្នាំ២០១៤នេះ នាយកដ្ឋានបង្ការ ថែទាំ និង គាំទ្រ (PCS) បានអនុវត្ត និងសម្រេច ការងារមួយចំនួន ដូចខាងក្រោម ៖

- ថ្ងៃទី០៦-១០ ខែតុលា ឆ្នាំ២០១៤ ចុះអភិបាលកិច្ចការឆ្លើយតបមេរោគអេដស៍ ស្តីពីការបង្កបរិយាកាសគាំទ្រ នៅខេត្តពោធិ៍សាត់។

- ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ រៀបចំប្រជុំលេខាធិការដ្ឋាន ក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ចាត់មន្ត្រីចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ ឯកសារគោលសម្រាប់មន្ត្រីអនុវត្តច្បាប់ និង អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមអនុវត្ត កម្មវិធីកាត់បន្ថយគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងការប្រើប័ណ្ណគ្រឿងញៀននៅសណ្ឋាគារ លែនស្តេប ភ្នំពេញ។
- ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ចាត់មន្ត្រីចូលរួមកិច្ចប្រជុំពិនិត្យ និង ពិភាក្សាលើការ ការអនុវត្តស្ថិតិស្ថានភាពរកុមារ ovc របស់ក្រុមការងារថ្នាក់ជាតិពហុវិស័យ ស្តីពីកុមារ កំព្រា និង កុមារងាយរងគ្រោះប្រចាំខែ និង ចែករំលែកព័ត៌មាន ដើម្បីពង្រឹងការ អនុវត្តផែនការយុទ្ធសាស្ត្រជាតិរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិ សម្បទា។

នាយកដ្ឋាន CRM

នៅក្នុងខែតុលា ឆ្នាំ២០១៤នេះ នាយកដ្ឋានទាក់ទង និង ចលនាប្រភពធនធាន (CRM) បានអនុវត្ត និង សម្រេចការងារមួយចំនួន ដូចខាងក្រោម ៖

- បានចូលរួមប្រជុំបច្ចេកទេសចំនួនបីលើក នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- បានរៀបចំកិច្ចប្រជុំ ជាមួយដៃគូសង្គមស៊ីវិល ដើម្បីរៀបចំយុទ្ធនាការ អប់រំអេដស៍ ក្នុងពិធីបុណ្យអុំទូក (WFD) និង ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ (WAD) ។
- បានចូលរួមប្រជុំកិច្ចប្រជុំសមាជិកពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង សន្និបាតប្រចាំឆ្នាំ២០១៤ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
- បានរៀបចំបែងចែកសំភារៈអប់រំជំងឺអេដស៍ ដល់បណ្តាក្រសួង ស្ថាប័ន ខេត្ត រាជធានី- ខេត្ត ដែលជាសមាជិក។

នាយកដ្ឋាន A/F

នៅក្នុងខែតុលា ឆ្នាំ២០១៤នេះ នាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ (A&F dept) ជាសេនាធិការ ជូនថ្នាក់ដឹកនាំ លើកិច្ចការរដ្ឋបាល និង ហិរញ្ញវត្ថុ និង ជាអ្នកសម្របសម្រួល និង គាំទ្រ ដល់ បណ្តានាយកដ្ឋានបច្ចេកទេស ដើម្បីអនុវត្តផែនការសកម្មភាព អោយមានការរីកចម្រើន ។ នាយកដ្ឋាន មាន ៥ ការិយាល័យ និង បានបំពេញសកម្មភាពការងារដូចខាងក្រោម ៖

ក.ការងារថវិកា និងហិរញ្ញវត្ថុ

១- ថវិកាជាតិ:

- បាននឹងកំពុងរៀបចំទូទាត់ត្រង់បេសកកម្មក្នុងប្រទេស និង ថវិការដ្ឋទេយ្យតាមកម្មវិធី និង មិនមែនកម្មវិធី បញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
- បានរៀបចំទូទាត់ការចំណាយកិច្ចប្រជុំតាមបណ្តាខេត្ត និង ស្រុក
- បាននឹងកំពុងទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ លើសំណើសុំថវិកា សម្រាប់រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ ២០១៤ និង ការផ្សព្វផ្សាយព័ត៌មានអំពីជំងឺអេដស៍ នៅ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និង អកអំបុក និង សន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៣ ។
- ទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការបន្ថែមឥណទានថវិកា សម្រាប់រៀបចំកិច្ចប្រជុំថ្នាក់តំបន់មូលនិធិសកល និង សម្រាប់ផ្តល់ជូនគណៈប្រតិភូ ទៅចូលរួមក្នុងសន្និសីទអន្តរជាតិ អំពីមេរោគអេដស៍នៅប្រទេសអូស្ត្រាលី ។
- ទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុលើសំណើសុំគោលការណ៍ ធានា ចំណាយរៀបចំកិច្ចប្រជុំថ្នាក់តំបន់មូលនិធិសកល និង សម្រាប់ផ្តល់ជូនគណៈប្រតិភូ ចូលរួមសន្និសីទ អន្តរជាតិ អំពីមេរោគអេដស៍នៅប្រទេសអូស្ត្រាលី ។
- បាននឹងកំពុងរៀបចំឯកសារទូទាត់ចំណាយ របស់ប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ អញ្ជើញទៅបំពេញបេសកកម្មនៅប្រទេសអូស្ត្រាលី ។
- រៀបចំសម្របសម្រួលកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី០២ ប្រចាំឆ្នាំ២០១៤ និង សន្និបាត នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

២- ថវិកាជំនួយ:

- ទំនាក់ទំនងជាមួយ PR/NCHADS ស្តីពីរបាយការណ៍ប្រចាំត្រីមាសទី០៣ ប្រចាំឆ្នាំ ២០១៤ (PUDR) ដែលបានផ្តល់ជូនទៅ PR/NCHADS ។
- បានរៀបចំរបាយការណ៍ប្រចាំខែ កញ្ញា ឆ្នាំ ២០១៤ ដូចជា Cash book, Bank reconcile, Cash count sheet, Petty cash book, Petty cash reconcile ។
- តាមដានសំណើសុំបំពេញសាច់ប្រាក់ ដែលបានស្នើកន្លងមកជាមួយ PR/NCHADS ។
- ទំនាក់ទំនងជាមួយ PR/NCHADS ស្តីពីការផ្តល់កិច្ចសន្យា ដល់ទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ សម្រាប់ការងារ NSP IV ។
- ទំនាក់ទំនងជាមួយPR/NCHADS លើករណីជ្រើសរើសបុគ្គលិករបស់ SSR/MoSVY
- បានរៀបចំបើកផ្តល់ប្រាក់លើកទឹកចិត្ត Incentive សម្រាប់ផ្តល់ជូនមន្ត្រីរាជការរបស់ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឆ្នាំ២០១៣ ។

- បានរៀបចំសំណើសុំប្រាក់លើកទឹកចិត្ត Incentive សម្រាប់ផ្តល់ជូនមន្ត្រីតាម SSRs និងតាមបណ្តាខេត្ត ។

ខ. ការងាររដ្ឋបាល និង បុគ្គលិក

- បានទទួលលិខិតចូលចំនួន ១៥
- បានបញ្ជូនលិខិតចេញ ១០២
- បានរៀបចំលិខិតបេសកកម្ម ជូនថ្នាក់ដឹកនាំ មន្ត្រី ចំណាយថវិកាជាតិចំនួន ៥
- បានរៀបចំលិខិតអញ្ជើញប្រជុំថ្នាក់ដឹកនាំ និង បច្ចេកទេស
- បានរៀបចំបន្ទប់ប្រជុំសម្រាប់ការប្រជុំចំនួន ០៥ ដង

១.៣-សកម្មភាពសម្រាប់ខែបន្ទាប់ (សម្រាប់ខែ វិច្ឆិកា ឆ្នាំ ២០១៤)

នាយកដ្ឋាន PMER

- ត្រៀមរៀបចំផែនការវគ្គបណ្តុះបណ្តាល សំរាប់ខែធ្នូ ឆ្នាំ២០១៤ ក្នុងគំរោងមូលនិធិសាកល ។
- បន្តឆ្លើយបំភ្លឺសំណួរទាក់ទងរបាយការណ៍ GARPR ដែលបានសួរដោយក្រុមការងារ GARPR នៅ GENEVA និង កែសម្រួលលើស្នាមកម្មយូធីសកល ។
- បន្តទំនាក់ទំនងទៅក្រសួង-ខេត្ត និង អង្គការដៃគូ ឲ្យធ្វើរបាយការណ៍ប្រចាំឆ្នាំ២០១៤ មកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីរៀបចំចងក្រងជារបាយការណ៍ប្រចាំ ២០១៤ ទូលំទូលាយ និង ពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ និង ជំងឺអេដស៍ ។
- បន្តការរៀបចំ NSP IV និង រៀបចំឯកសារពាក់ព័ន្ធ
- ពិនិត្យទៅលើសកម្មភាព និង ធ្វើរបាយការណ៍មូលនិធិសាកល សម្រាប់ទិវា ០១ធ្នូ
- ត្រៀមរៀបចំ សុន្ទរកថាជូនឯកឧត្តមទេសរដ្ឋមន្ត្រី
- ពិភាក្សាក្នុងការរៀបចំការងារតាមដាន និង វាយតម្លៃ
- រៀបចំរបាយការណ៍ CEDAW និង អនុវត្តគម្រោង UNWomen (កិច្ចប្រជុំ និង សិក្ខាសាលា)

នាយកដ្ឋាន PCS

- ថ្ងៃទី០៥-០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ចូលរួមប្រចាំការ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ អកអំបុក។
- ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ រៀបចំកិច្ចប្រជុំលេខាធិការដ្ឋាន ក្រុមបុរសស្រឡាញ់បុរស និង ស្រីស្រស់ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

នាយកដ្ឋាន CRM

- ចុះអភិបាលការងារអេដស៍នៅថ្នាក់ខេត្ត
- បន្តការងារសំរេចសំរួលជាមួយថ្នាក់ខេត្ត និង ថ្នាក់ជាតិ សម្រាប់ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ។
- បន្តកិច្ចប្រជុំជាទៀងទាត់ ជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ឃុំ-សង្កាត់តាមបណ្តាខេត្ត ។

នាយកដ្ឋាន AF

- ត្រៀមរៀបចំផ្សព្វផ្សាយអេដស៍ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ធ្នូ ឆ្នាំ ២០១៤
- ត្រៀមរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ ២០១៤
- បន្តកិច្ចសហការ និង សម្របសម្រួលជាមួយបណ្តានាយកដ្ឋានជំនាញទាំងបី ដើម្បីជំរុញ និងពង្រឹងការងាររបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឱ្យកាន់តែប្រសើរ ។

២-ការត្រៀមរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៤(ឯកឧត្តមវេជ្ជស៊ីម គឹមសាន)

- ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ ២០១៤ នឹងប្រារព្ធនាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅ សាលសន្និសីទចតុមុខ ។
- រៀបចំកិច្ចពិភាក្សាតុមូល នាថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ ២០១៤ វេលាម៉ោង០៩ :០០នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ។
- រៀបចំការចុះអប់រំផ្ទាល់តាមបណ្តាទីប្រជុំជននានា ។
- ការបែងចែកអារយីត និង បដា ទៅតាមខេត្ត ។
- រៀបចំឆាកកំប្លែងផ្សព្វផ្សាយអេដស៍(ក្រុមកំប្លែងនាយពែមី) ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ០៩:០០ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ CTN ។
- រៀបចំយុទ្ធនាការផ្សព្វផ្សាយអេដស៍ចំនួន ២ថ្ងៃ គឺថ្ងៃទី៣០ ខែ វិច្ឆិកា ដល់ ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៤ នៅមុខអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

៣- របាយការណ៍ការអនុវត្តកម្មវិធីមូលនិធិសកលលើកឡើងដោយ ឯកឧត្តមវេជ្ជទា ផលា)

- ថវិកាដែលបានអនុវត្តចាប់ពីខែមករា មកដល់ខែធ្នូ ឆ្នាំ២០១៤ មានចំនួនសរុប ៣០៤,០៦៩.៣៦ដុល្លា ។
- ត្រូវរៀបចំ Concept Note សំរាប់ស្នើរថវិការតាម New Funding model ហើយនឹងមានកិច្ចពិគ្រោះយោបល់មួយនៅក្នុងខែវិច្ឆិកានេះ ។ គួរបញ្ជាក់ថា Concept Note

នេះត្រូវបានដឹកមុខដោយក្រុមប្រឹក្សាជាតិស្រុក ហើយគេគ្រាន់តែឲ្យយើងជ្រើសរើស កញ្ចប់សកម្មភាពដែលគេព្រៀងទុកជាស្រេច ។

លោកជំទាវ ឱវណ្ណឌីន តំណាងឲ្យឯកឧត្តមវេជ្ជ ម៉ម ប៊ុនហេង អនុប្រធានទី ១ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើង ទាក់ទងទៅនឹងការប្រើប្រាស់ថវិកាមូលនិធិសកល ។ លោកជំទាវ បានលើកឡើងថា ៖

- មូលនិធិសកល មាននិន្នាការចង់ដកដៃចេញ
- មូលនិធិសកល ទាមទារឲ្យរដ្ឋាភិបាល មានបដិភាគថវិកា សម្រាប់ទិញថ្នាំពន្យា (ARV)
- ទប់នឹងស្ថានភាពថវិកាមូលនិធិសកលបែបនេះ យើងត្រូវរួមគ្នាពិនិត្យមើលថវិកា ដែលគេផ្តល់ឲ្យ តើយើងអនុវត្ត នៅសល់ថវិកា ឬ ពិបាកអនុវត្តសកម្មភាព ? ។
- ចំពោះកម្មករ កម្មការនីនៅតាមរោងចក្រ បានធ្វើគំរោងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារួចហើយ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានអនុសាសន៍ថា ៖

1. អបអរសាទរ និង សំដែងការកោតសរសើរ ចំពោះការរៀបចំបានល្អនូវកិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង សន្និបាតប្រចាំឆ្នាំរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ កាលពីថ្ងៃទី ២១ និង ២២ តុលា ឆ្នាំ២០១៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
2. អបអរសាទរ និង សំដែងការកោតសរសើរ ចំពោះការរៀបចំបានល្អ នូវទិវាបុណ្យអុំទូក អកអំបុក កាលពីថ្ងៃទី ៥- ៦-៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។
3. លើកទឹកចិត្តដល់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អោយ ខិតខំយកចិត្តទុកដាក់ ប្រកាន់នូវវិន័យការងារ ពង្រឹងសាមគ្គីភាព និង ឯកភាពផ្ទៃក្នុង បង្កើន ប្រសិទ្ធភាពការងារ និង ជៀសវាងរាល់សកម្មភាពអវិជ្ជមាន ដែលអាចនាំអោយស្ថាប័ន ធ្លាក់ខិនថយ ។
4. ណែនាំអោយអគ្គលេខាធិការដ្ឋាន ខិតខំពង្រឹងការងារ នៃរាល់នាយកដ្ឋានក្រោមឱវាទ អោយបំពេញការងារកាន់តែសកម្ម ប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់ ។ អគ្គលេខាធិការ ត្រូវត្រួតពិនិត្យការងារអោយបានហ្មត់ចត់ជាមុន មុននឹងដាក់អោយថ្នាក់ដឹក នាំពិនិត្យសម្រេច ។

5. ណែនាំអោយលោកវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អគ្គលេខាធិការរង ជួយការងារវេជ្ជបណ្ឌិត តែង គន្លឹ ក្នុង អគ្គលេខាធិការដ្ឋាន អោយកាន់តែហ្មត់ចត់ឡើងថែមទៀត ។
6. ណែនាំអោយអគ្គលេខាធិការដ្ឋាន ពង្រឹងការងារផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាល អោយមាន តម្លាភាព និងអោយបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្វែងយល់ពីករណីមិនប្រក្រតីភាព មួយចំនួន ដោយមានឯកឧត្តមសាស្ត្រាចារ្យវេជ្ជ. លី ប៊ូរ ជាប្រធាន ។
7. ណែនាំអោយថ្នាក់ដឹកនាំ បង្កើនសកម្មភាពស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃការប្រយុទ្ធនឹង ជំងឺអេដស៍នៅតាមមូលដ្ឋាន៖
 - ស្ថានភាពនៃជីវភាពរបស់អ្នកជំងឺអេដស៍។
 - ស្ថានភាពអ្នកជំងឺនៅក្រៅប្រព័ន្ធ
 - ពិនិត្យការងារទាក់ទងនឹងយុវវ័យ កម្មករ កម្មករិនី និង ជនចំណាកស្រុក (ស្វែងរក យន្តការ ព្យាបាល) ដើម្បីកំណត់អោយបានស៊ីជម្រៅ នូវគោលការណ៍ប្រតិបត្តិ ក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។

បញ្ចប់នូវកិច្ចប្រជុំ នៅវេលាម៉ោង ១១:០០នាទី នាថ្ងៃខែ ឆ្នាំដដែល ប្រកប ដោយបរិយាកាស សាមគ្គីភាព និង ទទួលខុសត្រូវខ្ពស់។

ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៤
អគ្គលេខាធិការ

ឯកឧត្តមវេជ្ជ តេជ គន្ធិ